

ដំណឹងល្អ៖ សម្រាប់មនុស្សជាច្រើន Medi-Cal គឺមិនមានការផ្លាស់ប្តូរទេ!

ក្រុមមនុស្សខាងក្រោមនេះអាចរក្សា Medi-Cal ដោយមានផ្នែកពេទ្យផ្ទេញ និងមិនមានបង់ប្រាក់ថ្លៃធានារ៉ាប់រងបានដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍ឡើយ៖

- កុមារទាំងឡាយ (មានអាយុក្រោម 19 ឆ្នាំ)
- យុវជនដែលស្ថិតក្រោមការចិញ្ចឹមមើលថែទាំនាពេលកន្លងនេះ និងធ្លាប់ពីពេលមុន (មានអាយុក្រោម 26 ឆ្នាំ) និង
- អ្នកមានផ្ទៃពោះ និងអ្នកសម្រាលកូនរួច (រហូតដល់រយៈពេលមួយឆ្នាំ បន្ទាប់ពីបានមានផ្ទៃពោះហើយ)។

តើ Medi-Cal នឹងមានការផ្លាស់ប្តូរអ្វីខ្លះ ហើយតើនរណាខ្លះនឹងទទួលរងការប៉ះពាល់?

ចាប់ផ្តើមពីថ្ងៃទី 1 ខែមករា ឆ្នាំ 2026 តទៅ អាយុ និងស្ថានភាពអន្តោប្រវេសន៍របស់អ្នកនឹងកំណត់ថាអ្នកអាចទទួលបាន Medi-Cal ប្រភេទណា។

កាលវិភាគនៃការផ្លាស់ប្តូរផ្សេងៗ		តើនរណាខ្លះទទួលរងការប៉ះពាល់?*
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025	ថ្ងៃចុងក្រោយ ដើម្បីស្នើសុំយក Medi-Cal ពេញលេញ (Full Scope Medi-Cal) ប្រសិនបើអ្នកមិនមានឯកសារអន្តោប្រវេសន៍ត្រឹមត្រូវ ហើយមានអាយុចាប់ពី 19 ឆ្នាំឡើងទៅ។ អ្នកដែលបានចុះឈ្មោះចូល Medi-Cal រួចហើយ ឬបានស្នើសុំយក Medi-Cal មុនថ្ងៃទី 1 ខែមករា ឆ្នាំ 2026 ក៏អាចរក្សាការចេញថ្លៃចំណាយជូនដោយធានារ៉ាប់រងរបស់ពួកគេបាន ប្រសិនបើពួកគេបន្តមានសិទ្ធិអាចទទួលបានសេវាកម្មនេះ។ ប្រសិនបើ Full Scope Medi-Cal របស់អ្នកបញ្ចប់ទៅដោយសារមូលហេតុណាមួយនោះ អ្នកនឹងមានរយៈពេល 90 ថ្ងៃ ដើម្បីទទួលបាន Full Scope Medi-Cal វិញ។ ប្រសិនបើអ្នកទុកឱ្យផុតពីរយៈពេល 90 ថ្ងៃនេះ អ្នកប្រហែលជាមិនអាចទទួលបាន Full Scope Medi-Cal វិញនោះទេ ហើយអ្នកនឹងមានសិទ្ធិទទួលបាន Medi-Cal សម្រាប់ករណីបន្ទាន់ (Emergency Medi-Cal) តែប៉ុណ្ណោះ។	មនុស្សពេញវ័យទាំងឡាយដែលមិនមានឯកសារអន្តោប្រវេសន៍ត្រឹមត្រូវ (ហើយដែលមានអាយុចាប់ពី 19 ឆ្នាំឡើងទៅ) តែប៉ុណ្ណោះ។
ថ្ងៃទី 1 ខែមករា ឆ្នាំ 2026	ចាប់ផ្តើមលែងមានការចុះឈ្មោះចូល មនុស្សពេញវ័យ (ចាប់ពីអាយុ 19 ឡើងទៅ) ដែលមិនមានឯកសារអន្តោប្រវេសន៍ត្រឹមត្រូវ ហើយដែលបានស្នើសុំយក Medi-Cal នៅថ្ងៃទី 1 ខែមករា ឆ្នាំ 2026 ឬក្រោយពីនេះ នឹងមានសិទ្ធិអាចទទួលបាន Emergency Medi-Cal តែប៉ុណ្ណោះ។	មនុស្សពេញវ័យទាំងឡាយដែលមិនមានឯកសារអន្តោប្រវេសន៍ត្រឹមត្រូវ (ហើយដែលមានអាយុចាប់ពី 19 ឆ្នាំឡើងទៅ) តែប៉ុណ្ណោះ។
ថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2026 ^B	បញ្ឈប់ការចេញថ្លៃចំណាយជូនផ្នែកពេទ្យផ្ទេញ Medi-Cal នឹងបញ្ឈប់ការពិនិត្យព្យាបាលពេញលេញផ្នែកពេទ្យផ្ទេញសម្រាប់ជនអន្តោប្រវេសន៍ជាក់លាក់មួយចំនួន។ អ្នកនឹងនៅតែទទួលបានការចេញថ្លៃចំណាយជូនទាក់ទងទៅនឹងការពិនិត្យព្យាបាលផ្នែកពេទ្យផ្ទេញ ក្នុងករណីបន្ទាន់ និងអត្ថប្រយោជន៍ទាំងអស់ផ្សេងទៀតពី Medi-Cal តាមរយៈ “Medi-Cal ពេញលេញដោយមិនមានផ្នែកពេទ្យផ្ទេញ (Full Scope Medi-Cal with no Dental)”។	ត្រឹមតែអនុវត្តចំពោះមនុស្សពេញវ័យទាំងឡាយ (មានអាយុចាប់ពី 19 ឆ្នាំឡើងទៅ) ដែល៖ • មិនមានឯកសារអន្តោប្រវេសន៍ត្រឹមត្រូវ • មាន Green Card (ដោយមិនមានការលើកលែងពីការត្រូវរងចាំរយៈពេល 5 ឆ្នាំ ឬមិនទាន់បានបំពេញតាមកម្រូវការនេះ) • ជាអ្នកទទួលបាន DACA • ជាជនអន្តោប្រវេសន៍មួយចំនួនដែលកំពុងអះអាងថាជា PRUCOL**
ថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2027	ចាប់ផ្តើមមានការបង់ប្រាក់ប្រចាំខែថ្លៃធានារ៉ាប់រង មនុស្សពេញវ័យដែលមានអាយុចាប់ពី 19 ទៅ 59 ឆ្នាំ ហើយដែលបានចុះឈ្មោះចូល Full Scope Medi-Cal with no Dental នោះ នឹងត្រូវចាំបាច់ត្រូវបង់ប្រាក់ចំនួន \$30 ជារៀងរាល់ខែ។ ប្រសិនបើអ្នកខកខានមិនបានបង់ប្រាក់ប្រចាំខែថ្លៃធានារ៉ាប់រងនៅពេលណាមួយនោះ អ្នកនឹងមានរយៈពេល 90 ថ្ងៃ ដើម្បីបង់ប្រាក់នោះ។ ប្រសិនបើអ្នកមិនបង់ប្រាក់ដែលជំពាក់នោះក្នុងអំឡុងពេល 90 ថ្ងៃទេ អ្នកនឹងបាត់បង់ Full Scope Medi-Cal with no Dental របស់អ្នក ហើយអ្នកប្រហែលជាអាចមានសិទ្ធិទទួលបាន Emergency Medi-Cal តែប៉ុណ្ណោះ (ដែលជាប្រភេទមិនត្រូវចាំបាច់ឱ្យមានការបង់ប្រាក់ថ្លៃធានារ៉ាប់រងឡើយ)។	ត្រឹមតែអនុវត្តចំពោះមនុស្សពេញវ័យទាំងឡាយ (មានអាយុចាប់ពី 19 ទៅ 59 ឆ្នាំ) ដែល៖ • មិនមានឯកសារអន្តោប្រវេសន៍ត្រឹមត្រូវ • មាន Green Card (ដោយមិនមានការលើកលែងពីការត្រូវរងចាំរយៈពេល 5 ឆ្នាំ ឬមិនទាន់បានបំពេញតាមកម្រូវការនេះ) • ជាអ្នកទទួលបាន DACA • ជាជនអន្តោប្រវេសន៍មួយចំនួនដែលកំពុងអះអាងថាជា PRUCOL**

B ពន្យារពេលដោយថវិការដ្ឋ 2026-27 ។

* កុមារទាំងឡាយដែលមានអាយុក្រោម 19 ឆ្នាំ យុវជនស្ថិតក្រោមការចិញ្ចឹមមើលថែទាំនាពេលកន្លងនេះ និងធ្លាប់ពីពេលមុនដែលមានអាយុក្រោម 26 ឆ្នាំ ហើយនិងអ្នកមានផ្ទៃពោះ និងអ្នកសម្រាលកូនរួចទាំងឡាយ រហូតដល់រយៈពេលមួយឆ្នាំ បន្ទាប់ពីបានផ្ទៃពោះហើយនោះ ក៏ទទួលបានការលើកលែងពីការផ្លាស់ប្តូរទាំងនេះ! សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីស្ថានភាពអន្តោប្រវេសន៍របស់អ្នក និងការមានសិទ្ធិក្នុងការទទួលបាន Medi-Cal សូមចូលទៅកាន់គេហទំព័រ (បន្តទៀត)

តារាងសម្គាល់នៃប្រភេទការចេញថ្លៃចំណាយជូនដោយធានារ៉ាប់រង

Medi-Cal ពេញលេញ (Full Scope Medi-Cal) ចេញថ្លៃចំណាយជូនទៅលើសេវាកម្មផ្នែកពេទ្យដែលចាំបាច់ទាំងអស់ ដោយរួមមាន៖ ✓ ការពិនិត្យព្យាបាលបែបទប់ស្កាត់ ✓ ការទៅជួបជាមួយគ្រូពេទ្យ និងការទៅកាន់មន្ទីរពេទ្យ ✓ ការពិនិត្យព្យាបាលផ្នែកសុខភាពផ្លូវចិត្ត ✓ ផ្នែកពេទ្យធ្មេញ ✓ ថ្នាំពេទ្យតាមវេជ្ជបញ្ជា ✓ ការពិនិត្យព្យាបាលរយៈពេលវែង ✓ និងផ្សេងៗជាច្រើនទៀត!	Medi-Cal ពេញលេញដោយមិនមានផ្នែកពេទ្យធ្មេញ (Full Scope Medi-Cal with no Dental) ចេញថ្លៃចំណាយជូនទៅលើសេវាកម្មផ្នែកពេទ្យដែលចាំបាច់ទាំងអស់ លើកលែងតែសេវាកម្មផ្នែកពេទ្យធ្មេញដែលមិនបន្ទាន់៖ ✓ ការពិនិត្យព្យាបាលបែបទប់ស្កាត់ ✓ ការទៅជួបជាមួយគ្រូពេទ្យ និងការទៅកាន់មន្ទីរពេទ្យ ✓ ការពិនិត្យព្យាបាលផ្នែកសុខភាពផ្លូវចិត្ត ✗ ផ្នែកពេទ្យធ្មេញ ✓ ថ្នាំពេទ្យតាមវេជ្ជបញ្ជា ✓ ការពិនិត្យព្យាបាលរយៈពេលវែង ✓ និងផ្សេងៗជាច្រើនទៀត! នឹងមានចេញថ្លៃចំណាយជូនសម្រាប់ការពិនិត្យព្យាបាលផ្នែកធ្មេញក្នុងករណីបន្ទាន់ តែប៉ុណ្ណោះ ដូចជាការឈឺធ្មេញកម្រិតធ្ងន់ធ្ងរ ការឆ្លងមេរោគ និងការដកធ្មេញផ្សេងៗ ជាដើម។	Medi-Cal សម្រាប់ករណីបន្ទាន់ (Emergency Medi-Cal) ត្រឹមតែចេញថ្លៃចំណាយជូនចំពោះ៖ ✗ ការពិនិត្យព្យាបាលបែបទប់ស្កាត់ ✗ ការទៅជួបជាមួយគ្រូពេទ្យតាមធម្មតា ✓ ការពិនិត្យព្យាបាលក្នុងករណីបន្ទាន់តែប៉ុណ្ណោះ ✓ ការពិនិត្យព្យាបាលក្នុងពេលមានផ្ទៃពោះ ✓ ការពិនិត្យព្យាបាលរយៈពេលវែង ✓ ដំណើរការលាងឈាម ✗ សេវាកម្មកាកប្រើប្រាស់ផ្សេងទៀត។ <u>Emergency Medi-Cal គឺមិនមែនជាការចេញថ្លៃចំណាយជូនផ្នែកសុខភាពដែលមានលក្ខណៈពេញលេញនោះទេ។</u>
---	--	---

កុំធ្វើឱ្យបាត់បង់ Medi-Cal របស់អ្នក៖ ការរំលឹកសំខាន់ៗ



ស្នើសុំយក Medi-Cal ឱ្យបានមុនថ្ងៃទី 1 ខែមករា ឆ្នាំ 2026 ប្រសិនបើអ្នកគឺជាមនុស្សពេញវ័យដែលមិនមានឯកសារអន្តោប្រវេសន៍ត្រឹមត្រូវ ដើម្បីទទួលបាន Medi-Cal ពេញលេញ (Full Scope Medi-Cal)។ បន្ទាប់ពីពេលកំណត់នេះ អ្នកដាក់ពាក្យស្នើសុំពេញវ័យដែលមិនមានឯកសារអន្តោប្រវេសន៍ត្រឹមត្រូវនឹងអាចទទួលបាន Medi-Cal សម្រាប់ករណីបន្ទាន់ (Emergency Medi-Cal) តែប៉ុណ្ណោះ។



ពិនិត្យសំបុត្រ អ៊ីម៉ែល និងទូរស័ព្ទរបស់អ្នករកមើលសេចក្តីជូនដំណឹង និងលិខិតស្នើសុំការបន្តធានារ៉ាប់រងពីការិយាល័យ Medi-Cal នៃខោនធីរបស់អ្នក។ ចូរឆ្លើយតបទៅនឹងលិខិតស្នើសុំទាំងអស់ ដើម្បីរក្សាការចេញថ្លៃចំណាយជូនដោយ Medi-Cal របស់អ្នក។ ចុះឈ្មោះ ដើម្បីទទួលបានសារជាអក្សរ និងអ៊ីម៉ែលសម្រាប់ការរំលឹក ដោយចូលទៅកាន់គេហទំព័រ៖ www.BenefitsCal.com។



ទាក់ទងទៅកាន់ការិយាល័យ Medi-Cal នៃខោនធីរបស់អ្នកឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហានានាទាក់ទងនឹងដំណើរការបន្តធានារ៉ាប់រងរបស់អ្នក។ ដើម្បីស្វែងរកការិយាល័យនៃខោនធីដែលនៅជិតអ្នក សូមចូលទៅកាន់គេហទំព័រ៖ www.BenefitsCal.com/Help/find-an-office/HCCOL។

នៅពេលស្នើសុំយក Medi-Cal៖

- ត្រូវការតែព័ត៌មានផ្នែកអន្តោប្រវេសន៍របស់អ្នកដាក់ពាក្យស្នើសុំប៉ុណ្ណោះ។
- សមាជិកក្រុមគ្រួសារណាដែលមិនកំពុងស្នើសុំយកអត្ថប្រយោជន៍ផ្សេងៗគឺមិនត្រូវការផ្តល់លេខសន្តិសុខសង្គម (SSN) ឬស្ថានភាពអន្តោប្រវេសន៍ឡើយ។
- អ្នកអាចស្នើសុំយក និងចុះឈ្មោះទៅក្នុង Medi-Cal បានដោយមិនចាំបាច់មាន SSN ឬលេខសម្គាល់បុគ្គលជាអ្នកបង់ពន្ធ (ITIN) ឡើយ។

ប្រសិនបើខ្ញុំមានសំណួរផ្សេងៗអំពីស្ថានភាពអន្តោប្រវេសន៍របស់ខ្ញុំ តើខ្ញុំគួរតែសួរនាំទៅកាន់នរណា?

ចូរពិភាក្សាជាមួយនឹងអ្នកឯកទេសផ្នែកអន្តោប្រវេសន៍ដែលអាចទុកចិត្តបាន និងមានការបញ្ជាក់ត្រឹមត្រូវ។ ដើម្បីស្វែងរកអ្នកឯកទេសម្នាក់ សូមចូលទៅកាន់គេហទំព័រ៖ bit.ly/CDSSSLSP។

Medi-Cal និងមន្ត្រីប៉ូលីសផ្នែកអន្តោប្រវេសន៍

សម្រាប់ព័ត៌មានទាក់ទងទៅនឹងរបៀបដែលព័ត៌មានផ្នែក Medi-Cal របស់អ្នកអាចនឹងមានបង្ហាញទៅដល់មន្ត្រីប៉ូលីសផ្នែកអន្តោប្រវេសន៍នោះ សូមចូលទៅកាន់គេហទំព័រ៖ bit.ly/HCAPrivacy។

មានសំណួរបន្ថែមទៀតឬ? ដោយសារតែគោលការណ៍ផ្សេងៗដែលប៉ះពាល់ទៅដល់ Medi-Cal និងជនអន្តោប្រវេសន៍ទាំងឡាយប្រហែលជាបន្តនឹងផ្លាស់ប្តូរនោះ សូមទាក់ទងមកកាន់អង្គការ **Health Consumer Alliance** ដើម្បីឱ្យបានដឹងថាអ្នកមានសិទ្ធិទទួលបានព័ត៌មានអំពីការចុះឈ្មោះចូល Medi-Cal សម្រាប់ជនអន្តោប្រវេសន៍ដែលមិនគិតថ្លៃ និងមានរក្សាការសម្ងាត់ឬយ៉ាងណានោះ។ ចំពោះកម្មវិធីរបស់ HCA នៅក្នុងតំបន់របស់អ្នក សូមទូរស័ព្ទទៅកាន់លេខរបស់ HCA ដែលមិនគិតថ្លៃនៅទូទាំងរដ្ឋ៖ **1-888-804-3536** ឬចូលទៅកាន់គេហទំព័រ៖ www.HealthConsumer.org ឬក៏ស្កេនកូដ QR នេះសម្រាប់ព័ត៌មានបន្ថែម។

